

NSW Health ណែនាំឱ្យអ្នកពាក់ម៉ាស់ នៅពេលអ្នក៖



នៅក្នុងកន្លែងដែលពិបាករក្សាគម្លាតចម្ងាយ 1.5 ម៉ែត្រពីមនុស្សដទៃទៀត៖

ឧទាហរណ៍៖


- មធ្យោបាយដឹកជញ្ជូនសាធារណៈដូចជាថយន្តក្រុង ឬរទេះភ្លើង
- ផ្សារទំនើប និងហាងលក់គ្រឿងធ្វើម្ហូបតូចៗ



នៅក្នុងកន្លែងដែលមានមនុស្សច្រើន៖

ឧទាហរណ៍៖

- ភោជនីយដ្ឋាន រង្គសាល ក្លឹប
- កន្លែងប្លង់ស្តង់ដូចជា ព្រះវិហារ វិហារអ៊ីស្លាម វត្តអាណាម។ល។



ប្រសិនបើអ្នកឈឺ និងទៅជួបវេជ្ជបណ្ឌិត

ប្រសិនបើអ្នកជាអ្នកជំងឺ អ្នកថែទាំ ឬអ្នកមកទស្សនា
មន្ទីរពេទ្យ ឬមជ្ឈមណ្ឌលសុខភាពសហគមន៍

ប្រសិនបើអ្នកកំពុងទទួលបានការធ្វើតេស្តរក COVID-19



nsw.gov.au/covid-19